




ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែមេសា




លេខ ២៣៤ ឆ្នាំទី២០ ព.ស ២៥៦៣ គ.ស ២០២០

Issue 234 Volume 20 BC 2563 BE 2020

មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- សារជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ១
- សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីចូលជួបសម្តែង ការគួរសម និងជម្រាបលា..... ៣
- សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ៥
- សារជូនពររបស់ឯកឧត្តម ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ៧
- ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចរបៀបវារៈដាក់ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា..... ៨
- ព្រឹទ្ធសភាប្រជុំវិសាមញ្ញ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣..... ១០
- ព្រឹទ្ធសភាប្រជុំវិសាមញ្ញ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន..... ១២
- ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៥ នីតិកាលទី៤..... ១៤
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១៦



សកម្មភាពគណៈកម្មការ

- គណៈកម្មការទី៧ព្រឹទ្ធសភាលេងយល់អំពីវឌ្ឍនភាពថ្មីៗ របស់ក្រសួងទេសចរណ៍ ១៧
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា..... ១៩
- ការងារទទួលពាក្យបណ្តឹង..... ២១
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ២២



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមីនា និងត្រីមាសទី១ ព្រមទាំងកំណត់ទិសដៅការងារបន្តឆ្នាំ២០២០ ៣៤
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៣៥



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក កុក វ៉ៃ
លោកស្រី ទុំ បូផល

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិក្សាទូរ័
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា
លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីចូលជួបសម្តែងការគួរសម និងជម្រាបលា។
ក្របក្រោយ ៖ សម្តេចប្រមុខរដ្ឋស្តីទីអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅសង្កាត់សាក់សំពៅ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សារជូនពរ

របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត រោសីក ពុទ្ធសករាជ ២៥៦៤

- សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះរាជាគណៈ និងព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ
- សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី **នរោត្តម មុនិនាថ សីហនុ** ព្រះវររាជមាតាជាតិខ្មែរ
- សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ជាទីគោរពស្នេហា
- បងប្អូនជនរួមជាតិ ជាទីគោរពរាប់អាន

ថ្ងៃចន្ទ ទី១៣ ថ្ងៃអង្គារ ទី១៤ ថ្ងៃពុធ ទី១៥ និងថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ គឺជាទិវាដ៏មហោឡារិក ដែលប្រជាជាតិយើងទាំងមូលរួមគ្នាប្រារព្ធពិធីអបអរសាទរពុទ្ធិប្រពៃណីជាតិ ដោយក្តីសោមនស្សរីករាយ ក្រៃលែង។

តាមទំនៀមទម្លាប់ជាតិកេរដំណែលដ៏ពិសិដ្ឋពីបុព្វបុរសនៃយើង ក្នុងឱកាសមហាសង្គ្រាន្តទាំងបួនថ្ងៃនេះ ប្រជាពលរដ្ឋយើងរៀបចំរំល្អាប់គ្រឿងសក្ការបូជា អុជប្រទីបជ្វាលាថ្វាយព្រះរតនត្រៃ និងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។ ពិធីនេះជាឱកាសឱ្យប្រជាពលរដ្ឋយើងរួមគ្នាជម្រុះចោលឱ្យជ្រះស្រឡះនូវភាពអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួងក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មីប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ជាពិសេសតាំងចិត្តធ្វើបុណ្យទានសាងកុសល ដើម្បីសុខសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការចាប់ពីឆ្នាំថ្មីនេះតទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរទិវាដ៏វិសេសវិសាលនេះជាមួយនឹងប្រជាជាតិយើងទាំងមូលក្នុងក្តីសង្ឃឹមជឿជាក់លើគោលដៅនៃការកសាងព្រះរាជាណាចក្រកម្ពុជា ជានីតិរដ្ឋ រីកចម្រើនសម្បូរសប្បាយ ក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងឯកភាពជាតិដូចអារ្យប្រទេសនានាក្នុងតំបន់ និងលើសកលលោក។

អាស្រ័យដោយមានការខិតខំប្រឹងប្រែងជាអតិបរមា និងកម្លាំងមហាសាមគ្គីជាតិរឹងមាំ ព្រមជាមួយនឹងការឧបត្ថម្ភគាំទ្ររបស់ប្រទេសជាមិត្តជិតឆ្ងាយ និងអង្គការអន្តរជាតិនានា ប្រជាជាតិយើងជម្នះបាននូវឧបសគ្គ និងការលំបាកតូចធំផងទាំងឡាយប្រកបដោយជោគជ័យ ដោយយើងបំពេញបានល្អនូវភារកិច្ចកសាង ការពារសន្តិភាព អភិវឌ្ឍ

ប្រទេស និងការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី ជាពិសេសបានខិតខំធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន ខ្ពស់ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋទាំងមូល សុទ្ធតែទទួលបានគុណប្រយោជន៍ដោយសមធម៌ និងតម្លាភាព។

ប្រជាជាតិយើង សូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមាន **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ជាប្រមុខដ៏ឆ្នើម បានបំពេញតួនាទីប្រកបដោយ ការទទួលខុសត្រូវ ហើយបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អ ប្រសើរឡើង យុត្តិធម៌ និងសមភាពសង្គមកាន់តែត្រូវបានពង្រឹង ហើយកិត្តិយស កិត្យានុភាពជាតិកាន់តែត្រូវបាន លើកកម្ពស់ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងលើមូលដ្ឋាននៃមហាសាមគ្គី ឯកភាពជាតិរឹងមាំ បានធ្វើឱ្យដំណើរការរបស់ជាតិប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ព្រះបាទមហាក្សត្រព្រះមហាសេនាបតីតេជោ រតនស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហមុនី** ព្រះបរម- រតនកោដ្ឋ សូមទ្រង់ព្រះមេត្តាជួយបោះព្រំ ប្រទានពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនិនាថ សីហមុនី** ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះជន្មយឺនយូរ ព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនាសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍តទៅ។

ក្នុងទិវាដ៏មហានក្ខត្តបូក្សនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការជឿជាក់យ៉ាងជ្រាលជ្រៅជូន ប្រទេសជាមិត្តភក្តិដ៏តូចតាម ស្ថាប័ន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានលើកទឹកចិត្ត និងជួយឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីសុខភាព សុខុមាលភាព និងវិបុលភាព រួមរបស់ប្រជាពលរដ្ឋយើង។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រសិទ្ធពររបរមហាប្រសើរថ្វាយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ថ្វាយ និងប្រគេនព្រះថេរានុត្តេរៈគ្រប់ព្រះអង្គ ថ្វាយសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ជូនសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និយោជក និយោជិត កម្មករ កសិករ ពាណិជ្ជករ អាជីវករ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងជនរួមជាតិនៅក្រៅប្រទេស សូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមទេវតាឆ្នាំថ្មី ព្រះនាម **គោរាគទេវី** ជួយអភិបាលគ្រប់គ្រងថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តីដល់ប្រជា- ពលរដ្ឋខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា សន្តោសប្រណី សាមគ្គី រួមសុខរួមទុក្ខជាមហាគ្រួសារ តែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរតទៅ។

ឆ្នាំថ្មី ឱកាសថ្មី ជោគជ័យថ្មី!

សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី
ចូលជួបសម្តែងការគួរសម និងជម្រាបលា



ឯកឧត្តម Dmitry TSVETKOV និងសម្តេចប្រមុខរដ្ឋស្តីទី

នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម Dmitry TSVETKOV បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបនាពេលនោះ។


ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមមានទំនាក់ទំនងល្អជាមួយនឹងព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយនឹងក្រសួងបរិស្ថាន ដោយបានធ្វើការងារយ៉ាងសកម្មលើការងារបរិស្ថាន និងថាមពលដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាប្រមាណ៥១ លើវិស័យជាច្រើន។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាផ្លូវការទៅវិញទៅមក។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃ

កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបុព្វលាភនៃប្រទេសទាំងពីរក៏មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកដែរ។ ក្នុងនោះ មានតំណាងសមាជិកព្រឹទ្ធសភាកម្ពុជាបានជួបពិភាក្សាជាមួយនឹងសមាជិកនៃក្រុមប្រឹក្សានៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំអន្តរជាតិនានា។ សភានៃប្រទេសទាំងពីរបានពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃជាមួយគ្នា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបបន្ថែមថា សហព័ន្ធរុស្ស៊ីនឹងផ្តល់សម្ភារ បរិក្ខារ និងថ្នាំពេទ្យដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការជួយទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នាពេលខាងមុខនេះ។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម Dmitry TSVETKOV ដែលបានបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងមានទំនាក់ទំនងល្អជាមួយនឹងក្រសួងស្ថាប័នរដ្ឋ បណ្តាភាពធានី ខេត្ត និងប្រជាជនកម្ពុជា។ ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានរួមចំណែក



ទិដ្ឋភាពក្នុងជំនួបសវនាការ

យ៉ាងធំធេងដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតអំពី សារសំខាន់នៃការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្តេចបានបញ្ជាក់ថា ព្រឹទ្ធសភាសូមគាំទ្រទាំងស្រុងចំពោះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្តេចបានលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យខិតខំអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នានេះ ដើម្បីជាគុណប្រយោជន៍សម្រាប់ការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម នៃប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាង៨ពាន់នាក់ ទៅសិក្សានៅប្រទេសរុស្ស៊ី។ ជាក់ស្តែង អតីតនិស្សិតកម្ពុជាដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ី បច្ចុប្បន្នបាននឹងកំពុងកាន់តួនាទីសំខាន់ៗមួយចំនួនក្នុងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះប្រជាជនរុស្ស៊ី ដែលបានជួយគាំទ្រ និងជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងដំណាក់កាលដែលប្រជាជនកម្ពុជាជួបការលំបាក


បំផុត គឺក្រោយពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលប្រទេសកម្ពុជាត្រូវហុំព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច។ ជាពិសេសនាពេលនេះជាពេលដែលកំពុងតែប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ សហព័ន្ធរុស្ស៊ីក៏បានជួយឧបត្ថម្ភគាំទ្រជាសម្ភារ បរិក្ខារ និងថ្នាំពេទ្យមកដល់ប្រទេសកម្ពុជាផងដែរ។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីនឹងត្រៀមខ្លួនជានិច្ចដើម្បីបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីថ្មី និងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខ សេចក្តីគោរព និងសេចក្តីនឹករលឹក អំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនីនាថ សីហនុ** និងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃសហព័ន្ធរុស្ស៊ី។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ារីន)

សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតទីម័រឡេស្តេ



ឯកឧត្តម Ermenegildo “Kupa” Lopes ប្រគល់សារតាំងជូនសម្តេចប្រមុខរដ្ឋស្តីទី

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល កម្ពុជា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវ

ការស្វាគមន៍ដ៏កក់ក្តៅ ចំពោះឯកឧត្តម Ermenegildo “Kupa” Lopes ដែលត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ តែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម Ermenegildo “Kupa” Lopes បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជូនចំពោះសម្តេចប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានក្លាយជា



គណៈប្រតិភូទីម័រឡេស្តេ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមក្នុងជំនួបសវនាការ



ទិដ្ឋភាពក្នុងជំនួបសវនាការ

សមាជិកអាស៊ាននាពេលខាងមុខ។

សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរកន្លែងទៅ។ សម្តេចមានជំនឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងខិតខំពង្រឹងពង្រីកនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ឱ្យកាន់តែទូលំទូលាយដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញអំពី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរា-

ជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំធ្វើនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព និងសេចក្តីនឹករលឹកពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនីនាថ សីហានុ** និងថ្នាក់ដឹកនាំកំពូលជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវិន)



សម្តេចប្រមុខរដ្ឋស្តីទី ចិត្តប្រសូនស្រីវិយជាមួយនឹងឯកឧត្តម Ermenegildo “Kupa” Lopes



ព្រឹទ្ធសភា



សាវៀនពរ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

**របស់ឯកឧត្តម ស៊ីម ភា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤**

- សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះរាជាគណៈ និងព្រះថេរានុត្តេរៈ គ្រប់ព្រះអង្គ
- សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី **នរោត្តម មុនិនាថ សីហនុ** ព្រះវររាជមាតាជាតិខ្មែរ
- សូមគោរពសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ជាទីគោរពស្នេហា
- បងប្អូនជនរួមជាតិ ជាទីគោរពរាប់អាន

ក្នុងឱកាសដ៏មហានក្ខត្តបុក្ស នៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ដែលប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី១៣ ថ្ងៃអង្គារ ទី១៤ ថ្ងៃពុធ ទី១៥ និងថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមនូវអំណរសាទរជាមួយនឹងបងប្អូនជនរួមជាតិទាំងអស់ សូមទទួលបាននូវពរជ័យ សិរីសួស្តី បរមហាប្រសើរ និងវិបុលសុខ គ្រប់ប្រការ ព្រមទាំងទទួលបាននូវជ័យជម្នះថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងការពារសុខសន្តិភាព ស្ថិរភាព វិបុលភាព និងឯកភាពជាតិ ជាពិសេសទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបុព្វហេតុរួមនៃសុខភាព សុខុមាលភាពល្អ និងសុវត្ថិភាពរួមរបស់ជាតិយើង។

ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការគោរព និងភក្តីភាពដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនិនាថ សីហនុ** ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្ចាស់ដ៏ត្រជាក់ត្រង់ សម្រាប់ប្រជារាស្ត្រខ្មែរ ជាកូន ជាចៅ ចៅទូតរបស់ព្រះអង្គជានិច្ចនិរន្តរ៍តទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងក្លាយជាប្រទេសនីតិវិធីមួយ ក្នុងអធិបតេយ្យភាពពេញលេញ បូរណភាពទឹកដីរឹងមាំ និងមានការរីកចម្រើន រុងរឿង និងល្បឿនលឿនលើពិភពលោក។

ព្រឹទ្ធសភានីតិកាលទី៤ បាននឹងកំពុងបន្តរួមចំណែកពូជប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងឱ្យការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការកាន់តែទូលំទូលាយ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើកកម្ពស់ការគ្រប់គ្រងសេដ្ឋកិច្ចសង្គម ធានាការពារយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស ដើម្បីភាពរីកលូតលាស់ និងភាពសុខដុមរមនាយូរអង្វែងនៃសង្គមជាតិយើង។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម **គោរាគទេវី** ព្រះបារមីព្រះមហាស្លេតថ្មីត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី គ្រប់ព្រះអង្គ ប្រោសប្រទានពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រធានព្រះថេរានុត្តេរៈ គ្រប់ព្រះអង្គ ថ្វាយសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ និងជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជនរួមជាតិទាំងអស់ទាំងក្នុង និងក្រៅប្រទេស សូមឱ្យសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេច
របៀបវារៈដាក់ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា



ឯកឧត្តម ស៊ឹម កា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នាថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា ដោយមាន របៀបវារៈដូចខាងក្រោម ៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះ- រាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រ អគ្គិសនីដុតធូលី អានុភាព៧០០មេហ្គាវ៉ាត ខេត្តកោះកុង

ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះ- រាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញូ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុត ធូលី អានុភាព២៦៥មេហ្គាវ៉ាត ខេត្តឧត្តរមានជ័យ ទៅ ក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះ- រាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញូ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូន អគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនី ដុតធូលី នៅខេត្តឧត្តរមានជ័យមកអនុស្ថានីយសៀមរាប ខាងកើត ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិ- កាលទី៤។

៤-កំណត់របៀបវារៈ និងកាលបរិច្ឆេទប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤។



សមាជិក សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា



សមាជិក សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម ៖

១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិន-វេសមិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធុងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង ។

២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី

ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញូ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធុងថ្ម អានុភាព២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។

៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញូ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធុងថ្ម នៅខេត្តឧត្តរមានជ័យមកអនុស្ថានីយសៀមរាបខាងកើត។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ាវីន)



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាប្រជុំវិសាមញ្ញ ពិនិត្យ និងឱ្យយោបល់
លើសេចក្តីព្រាងច្បាប់ចំនួន៣



ឯកឧត្តម ស៊ីម កា ប្រធានស្តីទី អធិបតីភាពសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម **ស៊ីម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៤៩រូប។

អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន៣រួមមាន៖

របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក ស្រមាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធូលី អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។

ឯកឧត្តម **ជា ខេន្ទ្រ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា



ឯកឧត្តម ជា ខេន្ទ្រ ឡើងអានរបាយការណ៍

បានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះ មានផលប្រយោជន៍ក្នុងការជំរុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់ដណ្តប់គ្រប់ភូមិនៅទូទាំងប្រទេស ព្រមទាំងធានាបាននូវសន្តិសុខក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីមានគុណភាព និងតម្លៃសមរម្យ ថែមទាំងអាចជួយកាត់បន្ថយការទិញអគ្គិសនីដែលមានតម្លៃថ្លៃពីប្រភពនាំចូលមកពីប្រទេសជិតខាង។ ប្រការនេះនឹងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃលក់អគ្គិសនីដែលនឹងជំរុញបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនទូទាំងប្រទេស។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហានសេង ខូល ម៉ាញូ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធូលី អានុភាព២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។

ឯកឧត្តម **ជា ខេន្ទ្រ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់ក្នុងការជួយទ្រទ្រង់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ធានាបាននូវសមធម៌សង្គម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាពិសេសនេះជាកត្តាជំរុញដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចុះតម្លៃអគ្គិសនី និងផ្គត់ផ្គង់អគ្គិសនីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់

គ្រប់ភូមិ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែ បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ពី រោងចក្រអគ្គិសនីដុតធុងថ្ម នៅខេត្តឧត្តរមានជ័យមកអនុ- ស្ថានីយសៀមរាបខាងកើត។

ឯកឧត្តម **ជា ខេន្ទ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះ ពិតជា មានសារសំខាន់ និងមានផលប្រយោជន៍ធំទូលាយ អាស្រ័យ ដោយគម្រោងនេះអាចរួមចំណែកក្នុងការអនុវត្តគោល- នយោបាយរបស់រាជរដ្ឋាភិបាលដែលខិតខំកាត់បន្ថយថ្លៃ អគ្គិសនី ព្រមទាំងជំរុញបន្ថែមទៀតនូវដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ជាពិសេសដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ព្រមទាំងធានាមានអគ្គិសនីប្រើប្រាស់នៅ គ្រប់ភូមិនៅទូទាំងប្រទេស។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។



ឯកឧត្តម ស៊ុយ សែម ឡើងការពារសេចក្តីព្រាងច្បាប់

សេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះ ត្រូវបានឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងវៃ និងថាមពល អមដោយ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងវៃ និង ថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញមក ការពារ។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ាវីន)



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តច្បាប់

ព្រឹទ្ធសភាប្រជុំវិសាមញ្ញ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី
ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន



ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ជាអធិបតីភាពសម័យប្រជុំវិសាមញ្ញ

ផ្អែកតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី ដោយ មានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៤រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ៖ **ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការ គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។**

ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងកំណត់អំពី បែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាព

អាសន្ន នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដើម្បី ការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំង ការពារទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តនៅពេល ដែលប្រទេសជាតិត្រូវបានដាក់ស្ថិតក្នុងភាពអាសន្ន ស្រប តាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មានគុណប្រយោជន៍ក្នុងការ គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដោយបានផ្តល់ មូលដ្ឋានគតិយុត្តដាក់លាក់ដល់ការអនុវត្តមាត្រា២២ថ្មី មាត្រា៨៦ មាត្រា១០២ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា- ចក្រកម្ពុជា ជាមូលដ្ឋានគតិយុត្តកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាព



ឯកឧត្តម អ៊ុក ប៊ុនឈឿន ឡើងអានរបាយការណ៍



ឯកឧត្តម សុខ ឥសាន ឡើងមានយោបល់



ទិដ្ឋភាពក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤

អាសន្ន ជាមូលដ្ឋានគតិយុត្តកំណត់អំពី សិទ្ធិអំណាចរបស់ រាជរដ្ឋាភិបាល ដើម្បីដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និង ឱ្យរដ្ឋសភា ព្រឹទ្ធសភាទទួលបានពីរាជរដ្ឋាភិបាលនូវការ រាយការណ៍ជាប្រចាំអំពីវិធានការបានដាក់ចេញក្នុងពេល ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងអាចស្នើសុំព័ត៌មាន ចាំបាច់បន្ថែមផ្សេងៗទៀតពីរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌ នៃការត្រួតពិនិត្យ និងការវាយតម្លៃអំពីវិធានការដែលបាន ដាក់ចេញក្នុងពេលដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំង ការពារទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៥ជំពូក និង ១២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៥សំឡេង នៃចំនួនសមាជិក រដ្ឋសភាទាំងមូល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦។



ឯកឧត្តម កើត វិទ្យា ឡើងការពារសេចក្តីព្រាងច្បាប់

ឯកឧត្តម **កើត វិទ្យា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ាវិន)



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តច្បាប់

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៥ នីតិកាលទី៤



ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ជាអធិបតីភាពបើកសម័យប្រជុំលើកទី៥

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទី ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥២រូប។

អង្គប្រជុំបានសម្រេចជ្រើសរើសលោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងឯកឧត្តម **ទីម ផន** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា ជាលេខាធិការ ក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤នេះ។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅ ចន្លោះសម័យប្រជុំ លើកទី៤ និងលើកទី៥ ព្រឹទ្ធសភា

នីតិកាលទី៤។

នៅក្នុងឱកាសនោះ ឯកឧត្តម **ទេព ខន** អនុប្រធាន ទី២ព្រឹទ្ធសភា បានអញ្ជើញឡើងអានរបាយការណ៍របស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផល ការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ព្រឹទ្ធសភានីតិកាលទី៤ថា ក្នុងរយៈពេលបី ខែនេះ ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៦លើក និងប្រជុំវិសាមញ្ញចំនួន៣លើក ដោយពិនិត្យ និង ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន១០។

ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១៦ករណី ធ្វើ លិខិតអនុវត្តន៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន១២ករណី ទទួលលិខិតឆ្លើយតបអំពីការដោះស្រាយពាក្យបណ្តឹងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣ករណី ព្រមទាំងបានដោះស្រាយបញ្ចប់ចំនួន១ករណី។

គណៈកម្មការព្រឹទ្ធសភាបានប្រជុំផ្ទៃក្នុងចំនួន៣៣លើក



លោកជំទាវ ម៉ុំ សណ្តាប់ រាយការណ៍អំពីចំនួនកូរ៉េ នៃអង្គប្រជុំ



ឯកឧត្តម អ៊ុំ សារីទ្ធី អគ្គលេខាធិការព្រឹទ្ធសភា រាយការណ៍អំពីចំនួនវត្តមាន



ឯកឧត្តម ទេព ងន ឡើងអានរបាយការណ៍

ចុះបេសកកម្មក្នុងប្រទេសចំនួន១២លើក បំពេញបេសកកម្មក្រៅប្រទេសចំនួន២លើក ចូលរួមសិក្ខាសាលា វេទិកានិងកិច្ចប្រជុំនានាចំនួន១៨៨លើក ទំនាក់ទំនងជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិចំនួន៧លើក ចូលរួមពិធីផ្លូវការផ្សេងៗចំនួន២២០លើក ព្រមទាំងចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន១៨៨លើក។

គណៈកម្មការទាំង១០ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានចុះជួបពិភាក្សាការងារជាមួយនឹងក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីឈ្វេងយល់វឌ្ឍនភាពការងារតាមវិស័យ ប្រមូលព័ត៌មាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ និងក្រុមសមាជិកព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈចំនួន២លើក នៅខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ បានដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្តេចអណ្តូងទឹកស្អាតចំនួន៦កន្លែង នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងនៅឃុំយុនរាម ស្រុកបន្ទាយស្រី ខេត្ត

សៀមរាប ព្រមទាំងបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋចំនួន ៣.១៧២នាក់ នៅខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ព្រមទាំងចូលរួមក្នុងពិធីផ្សេងៗ។

ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ប្រាក់បៀវត្សផ្ទាល់ខ្លួន គ្រឿងឧបភោគ បរិភោគ និងសម្ភារការពារ ព្រមទាំងសកម្មភាពចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជួនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ព្រឹទ្ធសភាសូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំប្រឹងប្រែងជាអតិបរមា និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ព្រឹទ្ធសភាបានប្រកាសត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្ររាល់វិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសជាតិ ក្នុងដំណាក់កាលឆ្លងកាត់ដ៏ស្មុគស្មាញនេះ។

ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្ថាប័នដែលញ៉ាំងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃ។

(អត្ថបទ៖ ទេព មករា រូបភាព៖ គង់ យ៉ាវិន)



ទិដ្ឋភាពបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ-
កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ
មន្ត្រី និងអាជ្ញាធរសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានី
ភ្នំពេញ។



✽ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ-
កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ
ប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរសង្កាត់សាក់សំពៅ ក្នុងខណ្ឌ
ដង្កោ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម
ទេព ឈន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជួប
សំណេះសំណាល និងឧបត្ថម្ភនូវទឹកអាស់កុល និងម៉ាស់
មួយចំនួនជូនអាជ្ញាធរឃុំក្រាំងយ៉ូរ ព្រមទាំងផ្សព្វផ្សាយអំពី
របៀបថែទាំសុខភាព ការអនាម័យ ដើម្បីបញ្ចៀសការឆ្លងជំងឺ
កូវីដ១៩ នៅខេត្តកណ្តាល។



✽ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម
ទេព ឈន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញនាំយក
បច្ច័យប្រធានព្រះចៅអធិការវត្តប្រាំបីមុំ សម្រាប់កសាង
ដងទង់ព្រះវិហារ នៅវត្តប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្ត
តាកែវ។



គណៈកម្មការទី៧ព្រឹទ្ធសភាល្បែងយល់អំពីវឌ្ឍនភាពថ្មីៗ
របស់ក្រសួងទេសចរណ៍



ឯកឧត្តម ម៉ឹម ជីមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា

អនុលោមតាមមុខងារតាមដានការអនុវត្តច្បាប់របស់
ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ គណៈ-
កម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រ-
សិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧)
ដឹកនាំដោយឯកឧត្តម **ម៉ឹម ជីមហ៊ុយ** ប្រធានគណៈ-
កម្មការ បានទទួលជួបពិភាក្សាការងារជាមួយនឹងគណៈ-
ប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តមបណ្ឌិត
ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាលប្រជុំ
ពិសេស វិមានព្រឹទ្ធសភា។

កិច្ចប្រជុំនេះផ្ដោតសំខាន់លើការឈ្វេងយល់អំពី លទ្ធផល
ការងារសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារ
សម្រាប់អនុវត្តន៍បន្តឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍

និងឈ្វេងយល់អំពី វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម និង
ទិសដៅអនុវត្តន៍បន្តរបស់ក្រសួង ព្រមទាំងស្តាប់របាយ-
ការណ៍របស់ក្រសួងពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុង
ស្ថានភាពជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងរាតត្បាត
យ៉ាងធ្ងន់ធ្ងរក្នុងសកលលោក ក្នុងស្ថានភាពវិបត្តិសកលលោក
ផ្នែកសុខភាពកំពុងកើតឡើង ដែលនឹងកើតមានវិបត្តិសេដ្ឋ-
កិច្ចក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ និងដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាព
វិស័យទេសចរណ៍ និងរួមគ្នាវិវត្តន៍វិធានការចម្បង ដើម្បី
ស្រោចស្រង់វិស័យទេសចរណ៍។

ឯកឧត្តមបណ្ឌិត **ថោង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍
បានធ្វើសេចក្តីរាយការណ៍អំពី របាយការណ៍នៃដំណើរការ-
ងារដែលក្រសួងទេសចរណ៍ខិតខំបំពេញ និងសម្រេចបាន
យ៉ាងច្រើនក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ ជាពិសេស
លើវិស័យទេសចរណ៍ និងការអភិវឌ្ឍសង្គមជាដើម។ ឯក-
ឧត្តមរដ្ឋមន្ត្រីក៏បានធ្វើបទបង្ហាញនូវចំណុចសំខាន់ៗចំនួន
១២គឺ៖ ១-ស្ថានភាពទេសចរណ៍កម្ពុជាពាក់កណ្តាលឆ្នាំ
២០១៩។ ២-ផែនការសកម្មភាពអនុវត្តន៍ចំពោះមុខសម្រាប់
ឆ្នាំ២០២០-២០២១។ ៣-ស្ថានភាពទេសចរណ៍ឆ្នាំ២០១៩។
៤-ការរៀបចំផែនការមេ។ ៥-ការគ្រប់គ្រងឧស្សាហកម្ម
ទេសចរណ៍ និងការផ្សព្វផ្សាយ។ ៦-ការពង្រឹងយន្តការ



ទិដ្ឋភាពជំនួបពិភាក្សាការងារ



ទិដ្ឋភាពជំនួបពិភាក្សាការងារ


ច្បាប់។ ៧-កិច្ចសហប្រតិបត្តិការអាស៊ាន-អន្តរជាតិក្នុងវិស័យទេសចរណ៍។ ៨-ការពង្រឹងអភិបាលកិច្ចល្អ។ ៩-បញ្ហាប្រឈម (Covid-19)។ ១០-ផែនការសកម្មភាពការងារទេសចរណ៍អនុវត្តន៍ចំពោះមុខក្នុងដំណាក់កាលវិបត្តិវីរុសកូវីដ១៩ (Covid-19)។ ១១-ផលប៉ះពាល់អវិជ្ជមានពីវិបត្តិ Covid-19 និងផលប៉ះពាល់អវិជ្ជមានលើវិស័យធ្វើដំណើរ និងទេសចរណ៍ និង១២-ក្រុមប្រឹក្សាភិបាលធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) បានប្រកាសធ្វើផែនការ៣ចំណុចដល់រាជរដ្ឋាភិបាលទាំងអស់។

បន្ទាប់ពីស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍រួចមក ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរយោបល់របស់អង្គប្រជុំដែលជាការរួមចំណែកក្នុងការផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីឈ្វេងយល់ពីគ្នាទៅវិញទៅមកបានកាន់តែល្អប្រសើរថែម

ទៀត សំដៅធ្វើឱ្យវិស័យទេសចរណ៍ទទួលបានការរីកចម្រើនថ្មីៗថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** បានធ្វើការបញ្ជាក់លើចំណុចគន្លឹះសំខាន់ៗមួយចំនួនដូចជា៖ ស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅប្រទេសកម្ពុជា និងនៅលើសកលលោក ព្រមទាំងបទពិសោធន៍របស់ប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។ ក្នុងស្ថានភាពបែបនេះ គ្មានអ្វីក្រៅពីការខិតខំកាត់បន្ថយការខូចខាតនូវផលប៉ះពាល់មកលើវិស័យ និងរកវិធីដោះស្រាយ។ ការរៀបចំការងារ ដើម្បីចេញពីវិបត្តិជំងឺកូវីដ-១៩ និងទិសដៅរបស់ក្រសួងទេសចរណ៍នៅបំណាច់ឆ្នាំនេះ។

(អត្ថបទ៖ វង់ សុជាតិ រូបភាព៖ ធុន គឹមជី)



ពិធីជូនវត្ថុអនុស្សាវរីយ៍

សកម្មភាពគណៈកម្មការទី១១ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាលា

✽ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា នៅសាលា ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽ ឯកឧត្តម **ងា លេង្គ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាបានអញ្ជើញ៖



-ប្រគល់ទឹកលាងដៃ និងម៉ាស់ជូនដល់មន្ត្រីការិយាល័យ អមក្រុមភូមិភាគទី១ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅ សាលាប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ប្រជុំជាមួយនឹងមន្ត្រីជំនួយការ អំពីការត្រៀមធ្វើរបាយ- ការណ៍ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ និង ឯកសារពាក់ព័ន្ធ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅសាលា ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំរវាងគណៈកម្មការទី២ព្រឹទ្ធសភាជាមួយនឹង តំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ចំនួន៣ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅសាលាប្រជុំ ពិសេសព្រឹទ្ធសភា ។

-ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ សម្រាប់អនុវត្តន៍ច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ លើកទី២- នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅសាលាប្រជុំពិសេស វិមានព្រឹទ្ធសភា។

✽ នាថ្ងៃទី១ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០



-ប្រគល់ទឹកលាងដៃ និងម៉ាស់ ជូនដល់មន្ត្រីនៃលេខា- ធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីចូលរួម ចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នៅសាលាប្រជុំគណៈកម្មការទី២ ព្រឹទ្ធសភា។



ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។



✽ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖ ១-បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែមីនា ឆ្នាំ២០២០ និង២-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្ម-



ការទី៦ព្រឹទ្ធសភាបានអញ្ជើញ៖

-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នាថ្ងៃទី១៣ និងទី១៤ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំបើកទូលាយជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

✽ ឯកឧត្តម **ម៉ុម ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំបើកទូលាយជាមួយនឹងឯកឧត្តមបណ្ឌិត **ទោង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីឈ្វេងយល់អំពី ការវិវឌ្ឍរីកចម្រើនថ្មី បញ្ហាប្រឈម វិធានការ និងចក្ខុ-

វិស័យទៅមុខរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បី បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារ សម្រាប់ខែឧសភា ឆ្នាំ២០២០ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



ដើម្បីពិភាក្សាអំពី ការត្រៀមចុះមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ អំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ-១៩ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។



✽នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ លោកជំទាវ **មាន សំអេន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបាន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិ- ភាគទី៦ ដើម្បីពិភាក្សាអំពីការងារចាំបាច់មួយចំនួន ក្នុង ការរួមចំណែកបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺ កូវីដ-១៩ នៅភូមិភាគទី៦ (នៅខេត្តព្រៃវែង និងខេត្តស្វាយ- រៀង) នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

✽នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានដឹកនាំ កិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧



✽នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បី ពិនិត្យរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ ថវិកាប្រចាំខែមេសា និងលើកទិសដៅការងារបន្ត នៅសាល ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែមេសា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន២ករណី ធ្វើលិខិតអន្តរាគមន៍ទៅ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន៦ករណី (ពាក្យបណ្តឹងសល់ពីខែចាស់៤ករណី) ធ្វើកំណត់បង្ហាញពាក្យ បណ្តឹងចំនួន៦ករណី ទទួលលិខិតឆ្លើយតបពីការដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន២ករណី ឆ្លើយតបទៅម្ចាស់បណ្តឹង ចំនួន៦ករណី និងទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការព្រឹទ្ធសភា ដើម្បី ជូនជ្រាបបានចំនួន១ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨

✽ នាថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំក្នុងស្រុកចិត្របុរី និងក្នុងក្រុងក្រចេះ ក្នុងខេត្តក្រចេះ។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

- នាំយកទេយ្យទានរួមមាន៖ អង្ករ ស្ករ-ស មី ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល ត្រីខកំប៉ុង សៀង ទឹកដោះគោ ខាប់ ទឹកបរិសុទ្ធ ភេសជ្ជៈ ប្រហុក ផ្អក សាច់ជ្រូក និងថវិកាមួយចំនួនទៅប្រគេនព្រះសង្ឃ នៅវត្តឫទ្ធិរតនារាមកែវ ផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងមកពិនិត្យមើលការងារនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេចរណ៍ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ទី៣ និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលការងារសាងសង់ទំនប់ទឹកថ្មី ការដឹកស្តារ

ទំនប់ទឹកចាស់ ការសាងសង់ស្ពានទ្វារទឹកពីរកន្លែង និងចុះពិនិត្យមើលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣ ទី៤ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរបរលក់បន្លែ នៅភូមិដំឡូងមី ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

-ទទួលបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូដឹកនាំដោយឯកឧត្តម **វេង សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាលរងខេត្តព្រះសីហនុ ទស្សនកិច្ចសិក្សាលេចយល់អំពី ការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្មក្រុមហ៊ុនម៉ុង ឫទ្ធី គ្រប នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះណែនាំកម្មករពីរបៀបថែទាំដំណាំ នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេចរណ៍ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ទី១៧ ខែមេសា ឆ្នាំ២០២០។

-សួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលសកម្មភាពក្រុមការងារគ្រឿងចក្រស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

-សួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលសកម្មភាពក្រុមការងារគ្រឿងចក្រស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសាងសង់ស្ពានរំដោះទឹកជំនន់ នៅជើងភ្នំបូកគោ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋប្រកបមុខរបរឡើងភ្នោត ដើម្បីយកទឹកធ្វើស្ករ នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងពិនិត្យមើលការងារប្រមូលផលទឹកជ័រកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូស្អាត នៅក្នុងតំបន់ឆ្នេរសមុទ្រកែវផុស នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៩ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

✽លោកជំទាវ **នី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកទឹកអាល់-កុល និងម៉ាស់ ជូនប្រជាពលរដ្ឋនៅឃុំឈ្នាំង ឃុំជ្រៃលាស់ ឃុំភ្នំបាត ឃុំផ្សារដែក វត្តព្រះសុគន្ធមានបុណ្យ និងនៅសាលាស្រុកពញាឮ ដើម្បីក្តាប់ពីសភាពការណ៍ថ្មីៗទាក់ទងនឹងជំងឺកូវីដ-១៩ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។



-ជួបពិភាក្សាការងារជាមួយនឹងលោក **ថន សុវណ្ណា** អភិបាលនៃគណៈអភិបាលស្រុកពញាឮដើម្បីក្តាប់របាយការណ៍ និងប្រមូលព័ត៌មានទាក់ទងនឹងអ្នកចំណូលស្រុកថ្មីមកពីក្រៅប្រទេស នាថ្ងៃទី២៨ និងទី២៩ ខែមីនា និងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

-ជួបពិភាក្សាការងារជាមួយនឹងលោក **នុត ប៉ាត** ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម និងលោក **ថន សុវណ្ណា** អភិបាលនៃគណៈអភិបាលស្រុកពញាឮដើម្បីក្តាប់របាយ-

ការណ៍ និងប្រមូលព័ត៌មានទាក់ទងអ្នកចំណូលស្រុកថ្មីមកពីក្រៅប្រទេស នៅស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។



-នាំយកអង្ករប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ នៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល និងឧបត្ថម្ភអង្គរ សម្ភារហូបចុក និងថវិកាមួយចំនួនជូនលោកតា លោកយាយចំនួន១គ្រួសារ នៅឃុំកំពង់លូង ព្រមទាំងឧបត្ថម្ភទឹកអាល់កុល ម៉ាស់ ថ្នាំរាគមួយចំនួន និងប្រេងកូឡាមួយចំនួនជូនដល់មន្ត្រីក្រុមប្រឹក្សាស្រុក នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។



-នាំយកម៉ាស់ និងទឹកអាល់កុល ចែកតាមឃុំទាំង១១ នៃស្រុកពញាឮ ខេត្តកណ្តាល និងអញ្ជើញចូលថ្វាយបង្គំសួរសុខទុក្ខសម្តេចព្រះឧត្តមបញ្ញា **ជួន ផល្គ** ព្រះចៅអធិការវត្តព្រែកប្រាំង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

✽នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ឯកឧត្តម **អ៊ុក ឃ៊ុនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំស្តីពី ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។



✽ នាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី៨ និងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ សង្កាត់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩។



លាងដៃ ម៉ាស់ ទឹកអាល់កុល មី និងថវិកាមួយចំនួនជូនក្រុមប្រឹក្សាឃុំ បុគ្គលិកមណ្ឌលសុខភាព និងនាយ នាយរង-ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។



✽ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោកជំទាវ **ហាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងឯកឧត្តម **ឌីម ផន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកក្រមា សាប៊ូដុំលាងដៃ ម៉ាស់ ទឹកអាល់កុល ទឹកអនាម័យស្រ្តី ទឹកភេសជ្ជៈសុខភាព និងថវិកាមួយចំនួនជូនក្រុមប្រឹក្សាឃុំ បុគ្គលិកមណ្ឌលសុខភាព និងនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅភូមិបឹងជ័រ ភូមិខ្នារ ភូមិគោកកា ភូមិឈើទាល ភូមិព្រៃទឹង និងឃុំព្នៅទី១ និងឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកសាប៊ូដុំលាងដៃ ម៉ាស់ ទឹកអាល់កុល មី ទឹកក្រូច ទឹកបរិសុទ្ធ ត្រីខកំប៉ុង និងថវិកាមួយចំនួនសមាជិកក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាពពានរោង លោកនាយកវិទ្យាល័យហ៊ុន សែន ពានរោង លោកប្រធានកម្រងបឋមសិក្សាឃុំពានរោង និងមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំពានរោង ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅសាលាឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

✽ លោកជំទាវ **ហាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖
-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកសាប៊ូដុំ

✽ នាថ្ងៃទី៤ និងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង សាប៊ូលាងដៃ ក្រមា ព្រមទាំងថវិកាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល នៅ



ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

✽ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖




-ជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងបានប្រគល់ម៉ាស់ និងទឹកអាស់កុលមួយចំនួនដល់អាជ្ញាធរឃុំត្រពាំងវែង ដើម្បីចែកបន្តដល់ប្រជាពលរដ្ឋនៅតាមផ្ទះ ឧបត្ថម្ភអង្គរ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៨គ្រួសារ និងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារនៃសពចំនួន៩គ្រួសារ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩

ព្រមទាំងបានប្រគល់ម៉ាស់ និងទឹកអាស់កុលមួយចំនួនដល់អាជ្ញាធរឃុំគោកត្រប់ ដើម្បីចែកបន្តដល់ប្រជាពលរដ្ឋនៅតាមផ្ទះ ឧបត្ថម្ភវិទ្យុទាក់ទងចំនួន១០គ្រឿងបន្ថែមទៀតដល់ប្រជាការពារភូមិ ឃុំ ឧបត្ថម្ភអង្គរ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋក្រីក្រចំនួន១២៦គ្រួសារ និងពិនិត្យមើលការជួសជុលផ្លូវ១ខ្សែ ដែលមានបណ្តោយ៤៥០ម៉ែត្រ និងទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិស្វាយកើត ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។



✽នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះជួបសំណេះសំណាល និងឧបត្ថម្ភម៉ាស់ ដែលលាងដៃជូនដល់ក្រុមប្រឹក្សាឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងជួបសំណេះសំណាលជាមួយនឹងលោកជំទាវ **តា សុត្វ** អភិបាលរងខេត្តតាកែវ និងឯកឧត្តម **តែន សត្វា** អភិបាលខេត្តកែប និងឯកឧត្តម **ជាន់ តាយ** អភិបាលខេត្តកំពត ព្រមទាំងបានឧបត្ថម្ភនូវម៉ាស់ ដែលលាងដៃ និងថវិកាមួយចំនួនជូនដល់គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៃខេត្តទាំងបី នៅសាលាខេត្តតាកែវ សាលាខេត្តកែប និងខេត្តកំពត។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកថវិកា និងទឹកអាស់កុល ម៉ាស់ និងសាប៊ូ ប្រគល់ជូនក្រុមការងារការពារជំងឺកូវីដ-១៩ នៃឃុំអង្គរអង្គ ខេត្តព្រៃវែង នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

-នាំយកថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិ-

ភាគទី៦ ប្រគល់ជូនគណៈកម្មការការពារជំងឺកូវីដ-១៩ នៅ
ខេត្តព្រៃវែង នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

✽នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រា-
ចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣
ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹង
ក្រុមប្រឹក្សាឃុំស៊ីង ស្រុកសំឡូត ខេត្តបាត់ដំបងស្តីពី ការ
អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការអនុវត្ត
វិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល
ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ព្រមទាំង
បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់មូលនិធិ និងមន្ត្រីឃុំ
បម្រើការយោសនាប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩។



✽នាថ្ងៃទី២៧ ខែមីនា និងថ្ងៃទី៣ ទី៦ ទី១៣ ទី២០
និងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ម៉ាន់ ឈឿន**
អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួប
សំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ សង្កាត់
អាជ្ញាធរមូលដ្ឋាន នៅតាមខណ្ឌនានា រាជធានីភ្នំពេញ ដើម្បី
ផ្សព្វផ្សាយអំពី វិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការ
រីករាលដាលជំងឺកូវីដ-១៩។



✽នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ប្រាក់
ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ

ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអង្ករ ម្សៅ-
សាប៊ូ ត្រីខកំប៉ុង ក្រមា និងមី ចែកជូនដល់ប្រជាពលរដ្ឋ
និងជនចាស់ជរាចំនួន១៤០គ្រួសារ នៅឃុំដំណាក់អំពិល
ស្រុកអង្គស្នួល ខេត្តកណ្តាល។

✽ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្ម-
ការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមកិច្ចប្រជុំ ដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយអំពី
វិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺ
កូវីដ-១៩ នៅសាលាខេត្តស្វាយរៀង នាថ្ងៃទី២៩ ខែមីនា
ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ
ព្រះពន្លា ស្រុកកំពង់រោង ខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយ
អំពី វិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាល
ជំងឺកូវីដ-១៩ និងយកគ្រឿងឧបភោគ និងបរិភោគជូន
គ្រួសារក្រីក្រ និងជនងាយរងគ្រោះចំនួន១០គ្រួសារ នា
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

-ជួបពលករមកពីប្រទេសថៃចំនួន៤៥នាក់ នៅស្រុក
ស្វាយជ្រំ ខេត្តស្វាយរៀង និងផ្សព្វផ្សាយវិធីអនាម័យការ-
ពារជំងឺកូវីដ-១៩ ព្រមទាំងឧបត្ថម្ភក្រមា ម៉ាស់ សាប៊ូ អាវ-
កុល ប័ណ្ណអប់រំសុខភាព នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងនាំយកអង្ករ និងថវិកាមួយ
ចំនួនជូនគណៈកម្មការអាចារ្យវត្តត្រពាំងលាជ វត្តព្រះពន្លា
នៅស្រុកកំពង់រោង ខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែមេសា
ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគ
សម្រាប់ធ្វើចង្ហាន់ បង្សកូល និងជូនបច្ច័យមួយចំនួនដល់ជូន

ដី តាជីទីលក្រតាមខ្នងផ្ទះ ចំនួន១៥ខ្នងផ្ទះ នៅស្រុកកំពង់-
រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

-ជួបពលករត្រឡប់មកពីប្រទេសថៃចំនួន៥នាក់ និង
អប់រំវិធីអនាម័យការពារខ្លួនទៅនឹងជំងឺកូវីដ-១៩ ព្រមទាំង
ឧបត្ថម្ភ ម៉ាស់ សាប៊ូ ក្រមា នៅឃុំព្រះពន្លា ស្រុកកំពង់រោទ៍
ខេត្តស្វាយរៀង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

❖ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការ
ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកម៉ាស់
សាប៊ូ ក្រមា និងថវិកាមួយចំនួន ជូនក្រុមប្រឹក្សាស្រុកសំរោង-
ទង ក្រុមប្រឹក្សាឃុំក្រាំងអំពិល ក្រុមប្រឹក្សាទាំង៦ឃុំ មកពី
ស្រុកសំរោងទង និងប្រជាពលរដ្ឋក្រីក្រចំនួន៧គ្រួសារ មក
ពីឃុំក្រាំងអំពិល និងបានអប់រំផ្សព្វផ្សាយអំពី វិធានការបង្ការ
និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុង
សំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកម៉ាស់
សាប៊ូលាងដៃ ក្រមា និងថវិកាមួយចំនួន ជូនប្រធានក្រុម-
ប្រឹក្សាឃុំព្រាយ ឃុំត្រពាំងគង ឃុំរលួស ឃុំតាំងក្រច ឃុំ
ខ្ព្រាំង ឃុំកាហែង ឃុំសំបូរ ឃុំសំរោងទង និងឃុំទំព័រមាស
នៃស្រុកសំរោងទង លោកនាយកសាលាអនុវិទ្យាល័យ

ត្រពាំងឈូក និងប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ ព្រម-
ទាំងផ្សព្វផ្សាយអំពី វិធានការបង្ការ និងទប់ស្កាត់ការរីករាល-
ដាលនៃជំងឺកូវីដ-១៩ នៅឃុំព្រាយ ស្រុកសំរោងទង ខេត្ត
កំពង់ស្ពឺ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីឃុំព្រាយចំនួន
៨រូប និងប្រជាពលរដ្ឋដែលរងគ្រោះបាក់បែកខូចខាតផ្ទះ
ដោយសារខ្យល់កន្ត្រាក់ចំនួន៤គ្រួសារ នៅភូមិព្នោតជ្រុំ ឃុំ
ព្រាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែមេសា
ឆ្នាំ២០២០។

❖នាថ្ងៃទី៤-៥ និងថ្ងៃទី១៨-១៩ ខែមេសា ឆ្នាំ២០២០
ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា
បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សា
ឃុំ និងប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។

❖លោកជំទាវ **កង សៅវេន** លេខាធិការគណៈ-
កម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុម-
ប្រឹក្សាស្រុកចំនួន១៣នាក់ ក្រុមការងារយុវជន ស.ស.យ.ក
ស្រុក ក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាព លោក
នាយកវិទ្យាល័យសម្តេច ហ៊ុន សែន អង្គសុភី លោកនាយក
បឋមសិក្សាអង្គលើកោះស្នូក និងលោកនាយប៉ុស្តិ៍ នាយ-
ប៉ុស្តិ៍រង និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ និងមន្ត្រីភូមិទាំង
៤ភូមិ ដើម្បីផ្សព្វផ្សាយអំពី វិធានការក្នុងការបង្ការ និងទប់
ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងនាំសាប៊ូដុំ
លាងដៃ ម៉ាស់ ទឹកអាល់កុលលាងដៃ ទឹកបរិសុទ្ធ អង្ករ
អំបិល និងថវិកាមួយចំនួន នៅស្រុកកំពង់ត្រាច ខេត្តកំពត
នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

-ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពលោក **ភេម ផុន** សមាជិកក្រុមប្រឹក្សាឃុំតាកែវ នៅភូមិបាខុងខាងកើត ឃុំតាកែវ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងឧបត្ថម្ភអង្ករ មី ទឹកក្រូច និង ទឹកបរិសុទ្ធ ដល់ក្រុមសមត្ថកិច្ចចម្រុះដែលប្រចាំការលើផ្លូវ ជាតិលេខ៥ ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នាថ្ងៃទី១២ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។



-ចុះពិនិត្យទីស្នាក់ការទទួលប្រជាពលរដ្ឋដែលមកពី ប្រទេសថៃ នៅវិទ្យាល័យ ហ៊ុន សែន មង្គលបុរីវិទ្យាល័យ ហ៊ុន សែនជប់រ៉ាវី និងបានឧបត្ថម្ភអង្ករ មី ទឹកក្រូច និងទឹក បរិសុទ្ធ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការ- គណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះ- សំណាលជាមួយនឹងមន្ត្រីពេទ្យ កងកម្លាំងប្រដាប់អាវុធ ចំនួន៦០នាក់ និងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និង



ការពារការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងចែកក្រមា ដល់ប្រជាពលរដ្ឋចំនួន៦០០នាក់ នៅឃុំរហាល ស្រុកព្រះ- នេត្រព្រះ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជាសះ ស្បើយពីជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០។

✽នាថ្ងៃទី៤ និងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក ក្រមា ទឹកអាល់កុល ដែលសម្រាប់លាងដៃ ម៉ាស់ និងថវិកា មួយចំនួនចែកជូនក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុកទាំង២ និងក្រុមប្រឹក្សាឃុំទាំង១៩ ក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក ក្រុង និងតំណាងក្រុមប្រឹក្សាឃុំទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកក្នុងបង្ការ និងការទប់ស្កាត់រីករាលដាល នៃជំងឺកូវីដ-១៩។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈ- កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទើបមកពីប្រទេសថៃ នៅខេត្តបន្ទាយមានជ័យ ដើម្បី ផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការ រីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។



-ចុះពិនិត្យទីតាំងវិទ្យាល័យមង្គលបុរី ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈក្នុងការបង្ការសម្រាប់ទុកពិនិត្យប្រជាពលរដ្ឋដែលមកពីប្រទេសផ្សេងៗ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។



-នាំយកអំណោយមួយចំនួនដល់កងកម្លាំងមានសមត្ថកិច្ចឈរជើងការពារនៅព្រំប្រទល់អូរញ្ជូនជិតលេខ ៥ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងព្រំប្រទល់ទឹកដោរក្រឡាញ់ ផ្លូវជាតិលេខ៦ រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

✽លោកជំទាវ **មុំ សន្តានាថ** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងកងកម្លាំងសន្តិសុខ និងក្រុមអ្នកធ្វើអនាម័យក្នុងមូលដ្ឋានសង្កាត់អូរបែកក្អម ព្រមទាំងបានឧបត្ថម្ភអង្ករ និងថវិកាមួយចំនួន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងបុគ្គលិកកម្មករដែលថែរក្សាសួននៅមុខសណ្ឋាគារកាំបូឌីយ៉ាណាចំនួន៣១នាក់ និងបានឧបត្ថម្ភអង្ករ ក្រមា និងថវិកាមួយចំនួន នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅសាលប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

✽នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ជិន ផន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងនាំយកមី ក្រមា សាប៊ូ ត្រីខកំប៉ុង ទឹកអាល់កុល និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋក្រីក្រចំនួន២៧គ្រួសារ នៅភូមិត្រពាំងស្មៅ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីជួយជួយអំពី វិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកម៉ាស់ដែលលាងដៃ ទឹកអាល់កុល ក្រមា និងថវិកាមួយចំនួនជូនក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុកក្រចេះឆ្នារ និងតំណាងក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកក្រចេះឆ្នារ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកក្រចេះឆ្នារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកម៉ាស់ដែលលាងដៃ ទឹកអាល់កុល ក្រមា និងថវិកាមួយចំនួនជូនអាជ្ញាធរស្រុកមេមត់ និងតំណាងក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកមេមត់ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកមេមត់ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។

✽ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកអង្ករ ទឹកអាល់កុល ក្រមា និងសាប៊ូលាងដៃ ជូនដល់ក្រុមប្រឹក្សាស្រុកកោះអណ្តែត នៅខេត្តតាកែវ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ។

-ចូលរួមក្នុងពិធីបុណ្យគម្របខ្ទប់៧ថ្ងៃ សពសមាជិកក្រុមប្រឹក្សាឃុំតាភេម នៅស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។



✽នាថ្ងៃទី៦ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ដូង ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅខេត្តកោះកុង។



✽នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញនាំយកថវិកា ម៉ាស់ និងទឹកអាល់កុល ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។

✽នាថ្ងៃទី៤ និងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ លោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភម៉ាស់ សាប៊ូ ផ្ទាំងរូបភាព និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ និងវត្តចំនួន២ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការពាជីវី កូវីដ-១៩ ក្នុងភូមិប៉ាលហាល ភូមិឡូតដួង និងភូមិអណ្តូងពោធិ៍ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

✽ឯកឧត្តម **ប្រឹង គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋព្រមទាំងបានយកបរិក្ខារការពារមេរោគកូវីដ-១៩ ចែកជូន

ប្រជាពលរដ្ឋនៅឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងនាំយកម៉ាស់ ទឹកអាល់កុល និងថវិកាមួយចំនួនជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម នាថ្ងៃទី៧ ខែមេសាឆ្នាំ២០២០។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ រួមមាន៖ អង្គរ មី ត្រីខ ស្ករ-ស ដែលជាអំណោយរបស់សប្បុរសជនមកពីរាជធានីភ្នំពេញ នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ខេត្តកំពត នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ព្រមទាំងនាំយកកញ្ចប់ស្រាយបួសចែកដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១២០គ្រួសារ រួមមាន៖ អង្គរ មី ស្ករ-ស ទឹកដោះគោ ត្រីខកំប៉ុង ប្រេងឆា ទឹកស៊ីអ៊ីវ ដែលជាអំណោយសប្បុរសជននានា នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

✽ឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងនាំយកក្រមា និងទឹកអាល់កុលលាងដៃ ជូនអភិបាលស្រុក ក្រុមប្រឹក្សាស្រុក និងមេឃុំនៃស្រុកអង្គរជុំ ដើម្បីផ្សព្វផ្សាយអំពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករទើបត្រឡប់មកពីប្រទេសថៃចំនួន១.១៨២នាក់ នៅស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងនាំយកមី ត្រីខកំប៉ុង ម៉ាស់



និងថវិកាមួយចំនួន ជូនលោកអភិបាលស្រុក និងប្រធានក្រុមប្រឹក្សាស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។



✽នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ម៉ែន** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានទទួលជួបអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅគេហដ្ឋានរបស់ឯកឧត្តមស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី។

✽លោកជំទាវ **ឃ្មុន ឃ្មុនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខ និងនាំយកអង្ករ មី ក្រមា ម៉ាស់ ទឹក អាស់កុល និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីរបៀបការពារជំងឺកូវីដ-១៩ នៅវត្តស្មៅ នៅឃុំស្មៅ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។



-គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម **ថោ ម៉ែងណាត**

អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៅមណ្ឌលកម្សាន្ត **ថោ ម៉ែងណាត** នៅភូមិរលង ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។



-នាំសម្ភារ និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ ចំនួនពីរវត្ត គឺវត្តឥន្ទ្រវ័យសំរះ(ហៅវត្តកំពង់ធំ) នៅក្រុងស្ទឹងសែន និងវត្តបិណ្ឌិយ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។



✽នាថ្ងៃទី៩ និងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **សុខ ឃាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរមូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយអំពី វិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រៃវែង។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន ចំនួន១០គ្រួសារ ដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ

ព្រមទាំងផ្សព្វផ្សាយអំពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី៥ ទី៨ ទី៩ ទី១៨ និងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះអប់រំផ្សព្វផ្សាយអំពី វិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់បងប្អូនពលករទើបវិលត្រឡប់ មកពីប្រទេសថៃ នៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្កើរ ខេត្តកែប នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សៀន ជំនួយការឃុំ សង្កាត់ មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់នៅក្នុងខេត្តកែប ឱ្យយកចិត្តទុកដាក់ បង្កើនសកម្មភាពអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការ ទប់- ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់ប្រជា- ពលរដ្ឋឱ្យបានគ្រប់ៗគ្នា ព្រមទាំងបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងនាំយកម៉ាស់ សាប៊ូ និងទឹក

អាស់កុល ចែកជូនប្រជាពលរដ្ឋ នៅវិហារស្បូវ ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០។



-នាំយកអង្ករជូនរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ទាំង៥ ក្រុងកែប ខេត្តកែប សម្រាប់ចែកជូនប្រជា- ពលរដ្ឋជួបការលំបាកខ្វះខាតស្បៀងនៅតាមមូលដ្ឋាន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

-ចូលរួមជាមួយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកែប និងបានឧបត្ថម្ភទឹកអាស់កុលជូនក្រុមការងារ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋ តាមមូលដ្ឋានភូមិ ទាំង១៨ នៃខេត្តកែប នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រ នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រចំនួន៥២គ្រួសារ ព្រមទាំងចុះពិនិត្យ ទីតាំងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក

លោកគ្រូ អ្នកគ្រូពេទ្យ ក្នុងមណ្ឌលសុខភាព និងនាំយក ទឹកអាស់កុល ម៉ាស់ និងថវិកាមួយចំនួនជូនដល់វត្តក្នុងឃុំ ព្រៃត្រី នៅភូមិព្រៃត្រីត្បូង ឃុំព្រៃត្រី ស្រុកជលគីរី ខេត្ត កំពង់ឆ្នាំង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។



✽នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ឆ័យ សាវណ្ណ** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភាបាន អញ្ជើញនាំយកសាប៊ូ ខិតប័ណ្ណ (Poster) ផ្សព្វផ្សាយអប់រំ ការពារមេរោគកូវីដ-១៩ ក្រមា និងថវិកាមួយចំនួនជូនគណៈ- កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។

✽លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្ម- ការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងនាំយកអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខកំប៉ុង ស្ករ-ស អំបិល សាប៊ូ ថវិកាមួយចំនួនជូនប្រជាពល- រដ្ឋក្រីក្រចំនួន១០គ្រួសារ ព្រមទាំងឧបត្ថម្ភឃុំ និងសាលា ស្រុកបាធាយ នូវក្រមា ទឹកអាស់កុល ម៉ាស់ សាប៊ូ សាប៊ូដុំ ថវិកាមួយចំនួន ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅឃុំសណែ្តក និងឃុំ ត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

-នាំយកម៉ាស់ ក្រមា ទឹកអាស់កុល សាប៊ូ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល និងថវិកាមួយចំនួន ជូនគណៈ-

កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុកបាធាយ និង ខេត្តកំពង់ចាម ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០។

✽ឯកឧត្តម **សួន ឈន់** សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ និង អាជ្ញាធរស្រុកអង្គរធំ ព្រមទាំងឧបត្ថម្ភទឹកអាស់កុលមួយ ចំនួន និងខិតប័ណ្ណណែនាំអំពីវិធីសាស្ត្រដើម្បីការពារពី មេរោគកូវីដ-១៩ និងជំរុញឱ្យមានការណែនាំ និងផ្សព្វផ្សាយ អំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរឃុំ ជប់តាត្រាវ និងប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពី វិធាន ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង នាំយកអង្ករ អំបិល ប្រេងឆា ទឹកត្រី និងទឹកស៊ីអ៊ីវ ចែកជូន ប្រជាពលរដ្ឋ នៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

✽នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវ **ឯង ឆន្ទាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅក្បែរគំនរសំរាម និងប្រកបរបររើសអេកតាយ និង ពលករ ដែលត្រឡប់មកពីប្រទេសថៃសរុបចំនួន៦៥គ្រួសារ ព្រមទាំងអប់រំផ្សព្វផ្សាយអំពី វិធានការបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានចែកម៉ាស់ និងទឹក អាស់កុលលាងដៃជូនដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិ អង្គង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមីនា និងត្រីមាសទី១ ព្រមទាំងកំណត់ទិសដៅការងារបន្តឆ្នាំ២០២០



ឯកឧត្តម អ៊ុំ សារីទ្ធ (ឆ្វេង) អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងត្រីមាសទី១ ព្រមទាំងកំណត់ទិសដៅការងារបន្តឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

នៅក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** បានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយកត់សម្គាល់ឃើញថាក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២០នេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើវិធានការសំខាន់ៗ៣ចំណុច គឺវិធានការការអប់រំ និងអនាម័យ វិធានការរដ្ឋបាល និងវិធានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន

ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។ ជាពិសេស ការខិតខំប្រឹងប្រែងរៀបចំ និងចាត់ចែងការបំពេញការងារតាមប្រព័ន្ធ Online ដើម្បីធានានិរន្តរភាពការងារ ឱ្យស្របតាមស្ថានភាពជាក់ស្ដែង តាមតម្រូវការចាំបាច់របស់ស្ថាប័ន និងប្រទេសជាតិ។

សម្រាប់ប្រតិបត្តិការក្នុងរយៈពេល ៩ខែខាងមុខ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានស្នើឱ្យគ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពការងារឱ្យបានគ្រប់ជ្រុងជ្រោយលើមូលដ្ឋាននៃការរៀនសូត្រ និងការដកបទពិសោធន៍បន្ថែមលើការងារដែលមានវិសាលភាពកាន់តែធំទូលាយ រួមទាំងការឆ្លងកាត់វិញ្ញាសាលំបាក និងថ្មីៗជាច្រើនក្នុងបរិបទកូវីដ១៩។ ទោះបីស្ថិតក្នុងស្ថានភាពលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅតែមានជំហររឹងមាំ និងខិតខំផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាបំពេញមុខងាររបស់ខ្លួនបានល្អប្រសើរ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅតែបន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានសំណូមពរឱ្យមន្ត្រីទាំងអស់គ្នាចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩នេះ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គឹម សិទ្ធិ)



ទិដ្ឋភាពកិច្ចប្រជុំបូកសរុប

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកក្រមា ថវិកាមួយចំនួន ព្រមទាំងផ្សព្វផ្សាយអំពី វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ដល់អាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រុមការងារ Online នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីណែនាំអំពីការអនុវត្តការងារតាម Online នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង នៃវិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំ និងក្រុមការងារ online នៃអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាអំពី ការអនុវត្តការងារតាម Online ក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្តាលយុវជនព្រឹទ្ធសភា។




✽ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំការងារតាមរយៈ Video Conference ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានប្រជុំការងារជាមួយនឹងនាយកដ្ឋានស្រាវជ្រាវច្បាប់ នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ស្តីពី ការបង្កើតក្រុមការងារព័ត៌មានច្បាប់ និងនយោបាយ និងក្រុមការងារសម្រង់វឌ្ឍភាពច្បាប់ និងគោលនយោបាយតាមវិស័យ តាមរយៈ

Video Conference ។



✽នាសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការធ្វើវិធានណកម្មថវិកាព្រឹទ្ធសភា ឆ្នាំ២០២០ (ទាំងពីរលើក) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងក្រុមការងាររៀបចំបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



